

ការផ្តល់ការការពារបន្ថែម គឺជាការផ្តល់ នូវសុខភាពផ្លូវចិត្ត និងហិរញ្ញវត្ថុសម្រាប់ គ្រួសារជាទីស្រឡាញ់របស់អ្នក

ដំណើរជីវិតដ៏វែងឆ្ងាយសម្រាប់ពួកយើង និងក្រុមគ្រួសារជាទីស្រឡាញ់គឺសុទ្ធ
តែជាភ្លឺសប្បិរុទ្ធ ។ ការបណ្តាក់ទុនជាមួយនឹងអត្ថប្រយោជន៍បន្ថែមដែលមាន
ការធានាដើម្បីធានាថាសុបិន្តរបស់អ្នកនឹងក្លាយជាការពិត ហើយដំណើរការ
ជីវិតរបស់អ្នក គឺពោរពេញដោយភាពរីករាយ ។

អត្ថប្រយោជន៍ 4 យ៉ាងដែលលោកអ្នកគួរជ្រើសរើសផលិតផលនេះ៖



ទឹកប្រាក់ធានារ៉ាប់រងជាចំណូលគ្រួសារប្រចាំឆ្នាំ
រីករាយជាមួយនឹងការការពារ និងការធានាដ៏ល្អ
ប្រសើរដែលផ្តល់អត្ថប្រយោជន៍សម្បូរបែបជា
ចំណូលប្រចាំឆ្នាំ



ការបង់បុព្វលាភតិចតួច



អត្ថប្រយោជន៍លើកលែងការបង់បុព្វលាភ



រយៈពេលបុព្វលាភមានភាពបត់បែន
មានជម្រើសរយៈពេលទូទាត់បុព្វលាភ 4 ប្រភេទ



Dai-ichi Life
នៅក្បែរអ្នកជានិច្ច

អំពីក្រុមហ៊ុន

ក្រុមហ៊ុន ដាយ អ៊ិច ឡាយហ្វ អ៊ីនស្យូរ៉ង់ស៍ (ខេមបូឌា) ម.ក Dai-ichi Life Insurance (Cambodia) PLC. ("Dai-ichi Life") ជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញសិទ្ធិរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. ("DLHD") ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុន មានប្រវត្តិជាង 115 ឆ្នាំ ចាប់តាំងពីក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ 1902 មកម្ល៉េះ។ DLHD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបំផុតក្នុងប្រទេសជប៉ុន ដែលបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងសាធារណៈនិងបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុន Tokyo Stock Exchange ក្នុងឆ្នាំ 2010 ។

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ 1902 មក យើងបានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ចនិងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ "ភាពស្ងប់ចិត្ត" ក្រោមទស្សនៈ "អតិថិជនជាចម្បង" ។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្ត តាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗ ដល់សហគមន៍ក្នុងមូលដ្ឋានទៀតផង។ ក្នុងនាមជាក្រុមហ៊ុន DLHD យើងនឹងនៅក្បែរអតិថិជនរបស់យើង និងមនុស្សដែលពួកគាត់ស្រឡាញ់។

ក្រុមហ៊ុន **Dai-ichi Life Insurance (Cambodia) PLC.**

អគារវឌ្ឍនៈ ជាន់ទី 06 បន្ទប់លេខ 0601 និង 0610-0612

អគារលេខ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



សម្រាប់ព័ត៌មានបន្ថែម

023 955 333

លេខទូរស័ព្ទមិនគិតថ្លៃ ៖ **1800 201 202**



daiichilife.cambodia

www.dai-ichilife.com.kh

គម្រោង
ប្រាក់ចំណូលគ្រួសារ

ផ្តល់ជូនមនុស្សជាទីស្រឡាញ់
របស់អ្នកលើសពីក្តីស្រឡាញ់



Dai-ichi Life
នៅក្បែរអ្នកជានិច្ច

តើគម្រោងប្រាក់ចំណូលគ្រួសារជាអ្វី?



ជាគម្រោងដែលផ្តល់
ការការពារបន្ថែម
ជា ចំណូលប្រចាំឆ្នាំ
ប្រសិនបើករណីដែលត្រូវ
បានធានារ៉ាប់រង
បានកើតឡើង
ទៅលើមនុស្សជាទីស្រឡាញ់របស់អ្នក។



អំពីផលិតផល	អាយុចាប់ផ្តើមធានា	ចាប់ពី 18 ឆ្នាំ ទៅ 55 ឆ្នាំ
	រយៈពេលបណ្តុះសន្យារ៉ាប់រង	ពី 5 ទៅ 15 ឆ្នាំ (ដែលកាលបរិច្ឆេទផុតកំណត់ត្រូវដូចទៅនឹង គម្រោង DL EduPro)
	ការទូទាត់បុព្វលាភ	ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ
	ទឹកប្រាក់ត្រូវបានធានា	អប្បបរមា - 10% នៃទំហំទឹកប្រាក់ត្រូវបានធានារបស់ DL EduPro អតិបរមា - មិនកំណត់ (អាស្រ័យទៅតាមការវាយតម្លៃលើហានិភ័យធានារ៉ាប់រង)
អត្ថប្រយោជន៍	មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD)	ចំនួន 100% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង និងត្រូវបង់ក្នុងករណីមរណភាព ឬ ពិការភាព ទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) ជារៀងរាល់ឆ្នាំ រហូតដល់ថ្ងៃផុតកំណត់នៃគម្រោងប្រាក់ចំណូល គ្រួសារ
	លើកលែងការ បង់បុព្វលាភធានា រ៉ាប់រង (wop)	រាល់បុព្វលាភនាពេលអនាគតនឹងត្រូវលើកលែង ក្នុង ករណីអ្នកបង់បុព្វលាភទទួលមរណភាព ឬ ពិការភាព ទាំងស្រុង និងអចិន្ត្រៃយ៍ (TPD)

ស្គាល់៖ គម្រោងប្រាក់ចំណូលគ្រួសារចាំបាច់ត្រូវតែភ្ជាប់ជាមួយផលិតផល DL EduPro ដែលជាគម្រោងមូលដ្ឋាន

- ** ករណីដែលមិនធានា៖**
1. ករណីដែលមិនធានាសម្រាប់មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD)
ក្រុមហ៊ុន Dai-ichi Life និងមិនបង់ថ្លៃអត្ថប្រយោជន៍ធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងនេះឡើយ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង
ទទួលមរណភាព/TPD បណ្តាលដោយផ្ទាល់ ឬ ប្រយោលក្តី បណ្តាលមកពីហេតុការណ៍ណាមួយខាងក្រោម៖
ក. ធ្វើអត្ថប្រយោជន៍ក្នុងអំឡុងពេល 2 (ពីរ) ឆ្នាំនៃកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទមានសុពលភាពនៃការអនុវត្ត
ឡើងវិញដោយមិនគិតអំពីស្ថានភាពផ្លូវចិត្តរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលកើតឡើងនៅពេលក្រោយ ឬ
ខ. មានជំងឺអេដស៍ ផ្ទុកមេរោគអេដស៍ ជំងឺពាក់ព័ន្ធនឹងមេរោគអេដស៍ ឬ
គ. ប្រើប្រាស់ថ្នាំចៀនឬសារធាតុគ្រឿងដែលខុសច្បាប់ផ្សេងៗ
ឃ. សកម្មភាពបទឧក្រិដ្ឋដែលប្រព្រឹត្តដោយម្ចាស់បណ្ណសន្យារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល ឬ
ង. ពិការភាពណាមួយកើតឡើងមុនកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទអនុវត្តឡើងវិញដែលនៅកៀកបំផុត។

*សូមមើលបញ្ញត្តិបណ្ណសន្យារ៉ាប់រងសម្រាប់ ខ និងលក្ខខណ្ឌពេញលេញ

តើគម្រោងប្រាក់ចំណូលគ្រួសារ មានដំណើរការយ៉ាងដូចម្តេច ?




អត្ថប្រយោជន៍ជា
សាច់ប្រាក់ត្រូវបានផ្តល់
ជូនជាការការពារ
បន្ថែមដល់គ្រួសារ
ជាទីស្រឡាញ់
របស់អ្នក



ឧទាហរណ៍៖ លោក សំណាង បានទិញកញ្ចប់ DL EduPro ដែលមានរយៈពេលបណ្ណសន្យារ៉ាប់រង 9 ឆ្នាំ និងទឹកប្រាក់ត្រូវបានធានា US\$10,000 សម្រាប់ការសិក្សាកូនស្រី
របស់គាត់។

ក្នុងពេលជាមួយគ្នាលោក សំណាង បានសម្រេចចិត្តទិញ គម្រោងប្រាក់ចំណូលគ្រួសារ ដើម្បីបន្ថែមការការពារសម្រាប់ចំណូលគ្រួសាររបស់ភរិយារបស់គាត់ម្នាក់ទៀត ដែល
អ្នកស្រី សំណាងមានអាយុ 30 ឆ្នាំ ជាមួយនឹងទំហំទឹកប្រាក់ត្រូវបានធានា US\$10,000 ដែលមានការបង់បុព្វលាភប្រចាំឆ្នាំចំនួន US\$130.90 អ្នកស្រី សំណាង ជាអ្នកត្រូវបាន
ធានាសម្រាប់គម្រោងប្រាក់ចំណូលគ្រួសារ។



សង្ខេប៖

1. ក្រោយពេលដែលអត្ថប្រយោជន៍ប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវបានអនុវត្ត ដើម្បីទូទាត់ ក្នុងករណីដែលគម្រោងមូលដ្ឋានត្រូវបានបញ្ចប់ នោះក្រុមហ៊ុននឹងធ្វើការទូទាត់នូវអត្ថប្រយោជន៍ចំណូលគ្រួសារប្រចាំឆ្នាំដែលនៅសល់ទាំងអស់នៅពេលបញ្ចប់គម្រោងមូលដ្ឋាន
ដោយផ្អែកទៅលើគោលនយោបាយរបស់ក្រុមហ៊ុនដូចមានចែងលម្អិតនៅក្នុងបញ្ញត្តិរបស់គម្រោងនេះ។
2. ការបង្ហាញខាងលើ គឺជាការបង្ហាញត្រឹមតែអត្ថប្រយោជន៍របស់អត្ថប្រយោជន៍ចំណូលគ្រួសារតែប៉ុណ្ណោះ ដែលអត្ថប្រយោជន៍នៃគម្រោងមូលដ្ឋាននឹងត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុងខិតបណ្ណរបស់គម្រោង DL EduPro។